

한국어	캄보디아어
<p>2주간(8.16~) 서울·경기지역 사회적 거리두기 2단계 격상</p>	<p>ក្រុងសេអ៊ូល • តំបន់គ្រប់គ្រង ដំណាក់កាលទី២ នៃការរក្សាគម្លាត ឱ្យនៅឆ្ងាយពីគ្នានៃសង្គម ២សប្តាហ៍ចាប់ពី(ថ្ងៃទី១៦ ខែសីហា~)</p>
<p>서울시와 경기도의 주민들께서는 앞으로 2주간은 모임이나 외출을 삼가시고, 꼭 필요한 외출 외에는 집에 머물러 주실 것을 부탁드립니다.</p>	<p>ប្រជាជននៅទីក្រុងសេអ៊ូល និង ខេត្តគ្រប់គ្រងគឺ សូមមេត្តាចៀសវាងការជួបជុំ ឬ ចេញទៅក្រៅក្នុងរយៈពេលពីរសប្តាហ៍ ត្រូវស្នាក់នៅក្នុងផ្ទះ លើកលែង តែអ្នកដែលចាំបាច់ត្រូវចេញទៅក្រៅ។</p>
<p>1. 집합·모임·행사* 자제 권고 *실내 50인, 실외 100인 이상</p>	<p>១. រាល់ការប្រមូលផ្តុំ·ការជួបជុំ·ព្រឹត្តិការណ៍នានា* ត្រូវកំណត់ចំនួនអ្នកចូលរួម *នៅខាងក្នុងអាគារ ៥០នាក់ និងខាងក្រៅអាគារ លើសពី១០០នាក់</p>
<p>2. 클럽 등 일부 고위험시설 추가 방역 수칙 의무화</p>	<p>២. បន្ថែមកាតព្វកិច្ចនៃវិធានការទប់ស្កាត់ការរីករាលដាលដល់កន្លែងដែលមាន ហានិភ័យខ្ពស់ ដូចជា ក្លឹប។ល។</p>
<p>3. 위험도가 높은 다중이용시설* 핵심 방역수칙 준수 의무화 *학원, 결혼식장, 장례식장, 영화관, 목욕탕 등</p>	<p>៣. កន្លែងប្រើប្រាស់ច្រើនប្រភេទដែលមានហានិភ័យខ្ពស់* ត្រូវគោរពតាមវិធាន ការទប់ស្កាត់ នៃការរីករាលដាលជាកាតព្វកិច្ច *ស្ថាប័នអប់រំ, សាលាពាហ៍ពិពាហ៍, ពិធីបុណ្យសព, រោងកុន, កន្លែង ងូតទឹករួម។ល។</p>
<p>4. 실내 국공립시설 이용인원 제한</p>	<p>៤. កំណត់ចំនួនមនុស្សដែលប្រើប្រាស់មធ្យោបាយសាធារណៈក្នុងអាគារ</p>
<p>5. 스포츠 행사 무관중 경기 전환</p>	<p>៥. ព្រឹត្តិការណ៍កីឡា បានប្តូរទៅដោយគ្មានអ្នកចូលរួមទស្សនា</p>
<p>6. 학교 원격수업 전환 권고 집단발생 지속 발생한 시·군·구</p>	<p>៦. ការផ្ទុះឡើងជាបន្តបន្ទាប់ ក្រុង·ខេត្ត·ស្រុក ផ្តល់អនុសាសន៍ឱ្យប្តូរទៅថ្នាក់ពី ចម្ងាយសាលារៀន</p>
<p>7. 기관·기업 유연·재택근무 등을 통해 근무인원 제한 권고</p>	<p>៧. ការណែនាំក្នុងការកំណត់ចំនួនបុគ្គលិកតាមរយៈ ស្ថាប័ន·សហគ្រាសដែល អាចបត់បែនបាន·ធ្វើការនៅផ្ទះ</p>
<p><이 번역은 다누리콜센터1577-1366에서 하였습니다.></p>	<p><ការបកប្រែនេះ គឺធ្វើឡើងនៅមជ្ឈមណ្ឌលប្រឹក្សាតាមទូរស័ព្ទជាន់ដំណាក់កាលទី ១៥៧៧-១៣៦៦></p>